របៀបពិនិត្យសមតុល្យគណនី និងទាញយករបាយការណ៍ប្រចាំខែ នៅលើកម្មវិធី LOLC Mobile

- 1 ចុចដំណើរការកម្មវិធី LOLC Mobile
- 2 ចុប៊ញាក្យ Pay
- 3 ចុចលើ LOLC Banking
- 🕘 ចុចពាក្យ My Account នោះប្រព័ន្ធនឹងបង្ហាញ សមតុល្យរបស់គណនីទាំងអស់ដែលបានភ្ជាប់
- ចុចសញ្ញា 💽 ដើម្បីមើលលេខគណនីពេញ ចុចសញ្ញាចុចលើពាក្យ History ដើម្បីមើលប្រវត្តិ នៃប្រតិបត្តិការ នៅចន្លោះពេលណាមួយ

10:10	al 🗢 4 5	9:55	.ıl 🗢 🕼	Ē	10:42 7	. 1 4G ■)	- [17:39	al 🕈 🖿
	17			r.	LOLC Banking		-	K My Ac	counts
Utilities	Productivity Travel				Digital Savin	>		Balance THB 9,263	8,661.34 History
Dictionary Healthcare&Fit.	PeoplesHRMobile	Favouritos	Scan OR Code	F	My Accounts	>	E L	Account Name Sophal THB	Account Number
	1	(s)(E)		Ē	Fixed Deposit	>		Balance USD 129.3	7 (History)
		Send money Pay Bills	LOLC Banking Bakong	F	Loans	>		Account Name Sophal USD	Account Number
			8.	Г	Standing Order	>		Balance KHR 25,16	6.00 History
		Top Up Search & Pay	Pay & Request Bluetooth Pay	F				Account Name Sophal KHR	Account Number 73130023736011
				Г	Cards	>	E	Account	Balance 5
	Search	Digital Account Market	Authentication Split Bill	F	LOLC Rewards	>		Account Name Savings Scheme	Account Number 2001
	0 3	Soending History							
6 ចុចត	បញ្ញា 🚥								

- 7 ចុចលើប៊ូតុង Generate Monthly Statement ដើម្បីទាញយករបាយការណ៍គណនី ជាឯកសារ PDF
- 8 ជ្រើសរើសអំឡុងពេលត្រូវទាញយករបាយការណ៍គណនី (បានតែម្តង ១ខែ ប៉ុណ្ណោះ)៖
 - Year ៖ ជ្រើសរើសឆ្នាំ
 - Month ៖ ជ្រើសរើសខែ
- 🤨 ចុចពាក្យ Generate ប្រព័ន្ធបង្ហាញរបាយការណ៍គណនីជាឯកសារ PDF
- 🔟 🛛 ចុចសញ្ញា 🌏 ដើម្បីចែករំលែករបាយការណ៍គណនីទៅកាន់អ្នកដទៃ តាមរយៈ Social Media ណាមួយ



Add a comment...

Send 1

Cancel

16:24

@ Message

Statement-of-Account-11-0...17-42-07.pdf 1019.5 KB 17:42 ✓

17:42 🗸

00

AirDrop

Сору

Markup

Telegram

Ф

0

è.